

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2021

ទំនាក់ទំនង ៖ Jane Grobaty, មន្ត្រីព័ត៌មានសហគមន៍, ឧទ្យានឡងប៊ិច, ការកំសាន្ត និងកំពង់ផែកំសាន្ត, 562.570.3233, Jane.Grobaty@longbeach.gov

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

**ឧទ្យានឡងប៊ិច ការកំសាន្តនិងកំពង់ផែកំសាន្ត
ចាប់ផ្តើមដំណើរការផែនការយុទ្ធសាស្ត្រដើម្បីធ្វើឱ្យសហគមន៍
កាន់តែប្រសើរ
សហគមន៍ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការស្តង់មតិ**

ទីក្រុងឡងប៊ិច, រដ្ឋ CA - សាលាក្រុងឡងប៊ិច [ឧទ្យានការកំសាន្ត និងមន្ទីរកំពង់ផែកំសាន្ត \(PRM\)](#) កំពុងចាប់ផ្តើមដំណើរការបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រ (ផែនការយុទ្ធសាស្ត្រ) របស់ក្រសួងឡើងវិញ បន្ទាប់ពីផ្អាកមួយឆ្នាំដោយសារការឆ្លើយតបរបស់សាលាក្រុងទៅជំងឺរាតត្បាត COVID-19 ។ សហគមន៍ត្រូវបានអញ្ជើញឱ្យមើលលទ្ធផលពីការស្តង់មតិសហគមន៍ដំបូងនិងចូលរួមក្នុងការផ្សព្វផ្សាយសហគមន៍នៅដុំបន្ទាប់។

អភិបាលក្រុងលោក Robert Garcia បានមានប្រសាសន៍ថា «ឧទ្យាន ឆ្នេរខ្សាច់ និងកម្មវិធីដែលទាក់ទងផ្សេងទៀត តែងតែជាផ្នែកសំខាន់មួយនៃការរស់នៅប្រចាំថ្ងៃរបស់សហគមន៍យើង» ។ «យើងចង់លឺពីសហគមន៍របស់យើងអំពីរបៀបដែលពួកគេគិតថាចន្លោះខ្វះខាតទាំងនោះគួរតែមានការរីកចម្រើនហើយបន្តរីករាយសម្រាប់រយៈពេល 10 ឆ្នាំខាងមុខ» ។

កិច្ចខិតខំប្រឹងប្រែងនេះបានចាប់ផ្តើមនៅឆ្នាំ 2019 បន្ទាប់ពីមានការយល់ព្រមពីក្រុមប្រឹក្សាសាលាក្រុងឡងប៊ិចនូវការផ្តល់ថវិកាដើម្បីធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រឆ្នាំ 2003 របស់ PRM ។ បុគ្គលិកសាលាក្រុងបានដឹកនាំដំណើរការចូលរួមសហគមន៍រួមទាំងការស្តង់មតិសហគមន៍ពហុភាសាដើម្បីស្នើសុំការចូលរួមពីប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធលើចក្ខុវិស័យរបស់ពួកគេសម្រាប់អនាគតមន្ទីរ។ ការស្តង់មតិនេះត្រូវបានផ្សព្វផ្សាយតាមអ៊ិនធឺណិតនិងនៅលើបណ្តាញសង្គម ហើយត្រូវបានផ្សព្វផ្សាយជាភាសាអង់គ្លេស អេស្ប៉ាញ ខ្មែរ និងតាហ្គាឡុក នៅតាមសហគមន៍សហគមន៍ភាពយន្តនិងការប្រកួតគ្នានៅឧទ្យាន និងព្រឹត្តិការណ៍សហគមន៍ផ្សេងទៀត។

អគ្គនាយកឧទ្យានការកំសាន្ត និងកំពង់ផែកំសាន្ត, លោក Brent Dennis បានមានប្រសាសន៍ថា «ផែនការយុទ្ធសាស្ត្រនឹងកំណត់ថាតើយើងផ្តល់អាទិភាពដល់ការងាររបស់យើងរបៀបរៀបចំបុគ្គលិករបស់យើង និងការដែលយើងសម្រេចចិត្តពីកន្លែងដែលត្រូវវិនិយោគ ដោយរបៀបណា» ។ «យើងកំពុងស្នើសុំអ្នកប្រើឧទ្យានរបស់យើង និងសមាជិកសហគមន៍ទាំងអស់ចែករំលែកជាមួយយើងនូវមតិឆ្លើយតបដែលនឹងធ្វើឱ្យឧទ្យាន និងឆ្នេររបស់យើងមានសុវត្ថិភាព និងប្រកបដោយការស្ងប់ស្ងាត់ជាងមុន ហើយកម្មវិធីរបស់យើងកាន់តែប្រសើរ» ។

សហគមន៍ត្រូវបានលើកទឹកចិត្តឱ្យចូលទៅកាន់ គេហទំព័រ PRM ហើយចុចលើផ្ទាំង «ផែនការយុទ្ធសាស្ត្រ PRM» ឬចូលទៅកាន់ http://bit.ly/prm_strategicplan ដើម្បីពិនិត្យមើលលទ្ធផលនៃការស្ទង់មតិសហគមន៍ឆ្នាំ 2019 និងធ្វើការស្ទង់មតិពហុភាសាលើកទី 2 ដែលនឹងមានរហូតដល់ថ្ងៃទី 19 ខែកុម្ភៈ។ ស្លាកសញ្ញាផ្សព្វផ្សាយតាមលើដី និងផ្ទាំងរូបភាពតាមបង្អួចដែលមានលេខកូដ QR សម្រាប់ឱ្យមនុស្សចូលមើលការស្ទង់មតិដោយផ្ទាល់នៅលើឧបករណ៍ស្មាតហ្វូនត្រូវបានបិទផ្សាយនៅឧទ្យានជាង 40 កន្លែងនៅទូទាំងទីក្រុង។

លើសពីនេះទៀត, ស្ថានីយ៍លេចធ្លោដែលមានច្បាប់ចម្លងនៃការស្ទង់មតិមានជាភាសាអង់គ្លេស អេស្ប៉ាញអង់គ្លេសខ្មែរ និងភាសាហ្វីលីពីននៅទីតាំងដូចខាងក្រោមនេះ៖

- ឧទ្យាន McBride Park, ផ្លូវ 1550 Martin Luther King Jr. Ave.
- ឧទ្យាន Houghton, ផ្លូវ 6301 Myrtle Ave.
- ឧទ្យាន Orizaba, ផ្លូវ 1435 Orizaba Ave.
- ឧទ្យានអតីតយុទ្ធជន, ផ្លូវ 101 E. 28th St.
- មជ្ឈមណ្ឌលធម្មជាតិ El Dorado, ផ្លូវ 7550 E. Spring St.
- ការិយាល័យមន្ទីរកំពង់ផែកំសាន្តឡងប៊ិច, 205 N. Marina Dr.

ពលរដ្ឋ ក៏អាចជួយលើកកម្ពស់ការស្ទង់មតិដោយទាញយកនិងបោះពុម្ពផ្ទាំងរូបភាពផែនការយុទ្ធសាស្ត្រ ហើយដាក់វានៅក្នុងបង្អួចរបស់ពួកគេ។ ប័ណ្ណប្រកាសអាចរកបានតាម http://bit.ly/prm_strategicplan ។

ការប្រជុំម្ចាស់ភាគហ៊ុនតាមប្រព័ន្ធអ៊ីនធឺណិតកំពុងត្រូវបានគ្រោងធ្វើនៅទូទាំងខែកុម្ភៈ ដើម្បីផ្តល់ឱកាសបន្ថែមសម្រាប់សាលាក្រុងដើម្បីទទួលបានធាតុចូលពីក្រុមអ្នកប្រើប្រាស់។ PRM ក៏នឹងផលិតជាខ្សែវីដេអូដែលរំលេចនូវកម្មវិធីមនុស្សផែនការ និងភាពជាដៃគូដែលនឹងមាននៅនិទាយរដ្ឋនេះហើយសហគមន៍នឹងត្រូវបានលើកទឹកចិត្តឱ្យចែករំលែករឿងរ៉ាវនៅស្ថានរបស់ពួកគេជាមួយបុគ្គលិកដោយភ្ជាប់នៅលើបណ្តាញសង្គមដោយប្រើ #ParksMakeLB ។

ផែនការយុទ្ធសាស្ត្រ PRM នឹងមានរយៈពេល 10 ឆ្នាំចាប់ពីឆ្នាំ 2021-2031 ហើយនឹងណែនាំការសម្រេចលើប្រតិបត្តិការបុគ្គលិក និងថវិកាសម្រាប់នាយកដ្ឋាន។ សម្រាប់សេចក្តីសង្ខេបនៃផែនការយុទ្ធសាស្ត្រ PRM ឆ្នាំ 2003 និងសម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ longbeach.gov/park/ ។

អំពីទីក្រុងឡងប៊ិច

មានប្រជាជនប្រមាណ 470,000 នាក់ សាលាក្រុងឡងប៊ិច ដែលបានទទួលបានពានរង្វាន់ និងច្នៃប្រឌិតថ្មីជាច្រើន បានផ្តល់ជូននូវភាពសំបូរបែបនៃពិភពលោកនៃទីក្រុងធំមួយ ខណៈពេលដែលរក្សាបាននូវលក្ខណៈភាពជាបុគ្គល និងមានចម្រុះដោយភូមិសាស្ត្រផ្សេងៗគ្នានៅតាមបណ្តោយឆ្នេរសមុទ្រ California។ ក្នុងនាមជាទីក្រុងដែលផ្តល់សេវាកម្មពេញលេញ, ទីក្រុងឡងប៊ិចជាទីតាំងនៃសារមន្ទីរ និងមហោស្រពជាច្រើន ដូចជា Queen Mary, Aquarium of the Pacific, និងមានកន្លែងជាច្រើនទៀត មណ្ឌលសាលារៀនដែលត្រូវបានគេវាយតម្លៃខ្ពស់, អាកាសយាន

នគររដ្ឋឡាហៃ និងកំពង់ផែឡាហៃ។ មន្ទីរសាលាក្រុង បានឈ្នះពានរង្វាន់ជាច្រើន ផ្សេងទៀត ដូចជាសុខភាព សុខភាព កំពង់ផែកំសាន្ត និងសេវាកម្មអភិវឌ្ឍន៍ និងផ្សេងៗទៀត។ ទីក្រុង ក៏មានសាកលវិទ្យាល័យ និងមហាវិទ្យាល័យដែលត្រូវបានគេវាយតម្លៃខ្ពស់, មានកន្លែងកសិដ្ឋាន ចិញ្ចឹមសត្វជាប្រវត្តិសាស្ត្រពីរកន្លែង, មន្ទីរពេទ្យប្រាំ កន្លែង, ទីវាលហ្វឹកហាត់វាយកូនហ្គោលប្រាំ កន្លែង, សួនច្បារ 171, ឆ្នេរសមុទ្ររាប់សិបម៉ាយល៍, កំពង់ផែសម្រាប់លំហែកំសាន្តជាច្រើនកន្លែង, គន្លងផ្លូវជិះកង់ និងកម្មវិធីចែកចាយកង់។

សម្រាប់ព័ត៌មានបន្ថែមអំពីសាលាក្រុងឡាហៃ សូមចូលទៅកាន់ www.longbeach.gov ។ សូម តាមយើងខ្ញុំ នៅលើបណ្តាញសង្គមដើម្បីទទួលបានព័ត៌មានចុងក្រោយបំផុតនានា ៖ [Facebook](https://www.facebook.com/longbeach), [Twitter](https://twitter.com/longbeach), [Instagram](https://www.instagram.com/longbeach) និង [YouTube](https://www.youtube.com/longbeach) ។

អំពីឧទ្យានឡាហៃ ការកំសាន្ត និងកំពង់ផែកំសាន្ត

នាយកដ្ឋានផ្នែកឧទ្យានកំសាន្ត និងកំពង់ផែកំសាន្ត(ឡាហៃ) ត្រូវបានគេទទួលស្គាល់សម្រាប់ ឧត្តមភាពក្នុងការអនុវត្តការគ្រប់គ្រងនិងកម្មវិធីដោយទទួលបានពានរង្វាន់មេដាយមាសនៃ ឧទ្យានជាតិ និងកំសាន្ត ចំនួនបួនដង។ PRM ផ្តល់នូវកម្មវិធីកម្សាន្តនិងសេវាកម្មដល់ពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើអោយប្រសើរឡើងនូវគុណភាពជីវិតនៅឡាហៃ។ PRM ថែរក្សាឧទ្យាន ចំនួន 171 កន្លែងដែលមានមជ្ឈមណ្ឌលសហគមន៍ចំនួន 26 កន្លែង, 320 វីវៃនៃទីធ្លាទូលាយ និង ឆ្នេរសមុទ្រ 6,1 ម៉ាយល៍ អនុវត្តផែនការបើកលំហនៃទីក្រុងផ្តល់នូវការកម្សាន្តដើម្បីបំពេញតំរូវ ការសហគមន៍ផ្សេងៗគ្នា ថែរក្សាកំពង់ផែកំសាន្តសាធារណៈ និងផ្តល់នូវសុវត្ថិភាព និងការ ប្រព្រឹត្តចំពោះសត្វដល់សាធារណៈ។

សម្រាប់ព័ត៌មានបន្ថែមអំពីឧទ្យានឡាហៃ ការកំសាន្ត និងកម្មវិធីកំពង់ផែកំសាន្ត សូមមើល www.longbeach.gov/park ។ តាមដានពួកយើងនៅលើសង្គមដើម្បីទទួលបានព័ត៌មានថ្មីៗ [Facebook](https://www.facebook.com/longbeach), [Twitter](https://twitter.com/longbeach), [Instagram](https://www.instagram.com/longbeach) និង [YouTube](https://www.youtube.com/longbeach) ។

###